

សូចនាករស្នូល ប្រភពចំនួន និងប្រភពភាគបែង

សូចនាករស្នូល	ប្រភពចំនួន	ប្រភពភាគបែង
--------------	------------	-------------

១. លទ្ធផលនៃការផ្តល់សេវាសុខភាពបន្តពូជមាតា - ទារក និង កុមារ

១	ការសម្រាលកូនដោយបុគ្គលិកសុខាភិបាលនៅមូលដ្ឋានសុខាភិបាល	សំរាលកូនធម្មតា+សំរាលមានបញ្ហា (រ៉ះយកកូន Cesarean+ធ្លាក់ឈាម Bleeding+ក្រលាភ្លើង Eclampsia+រំហែកស្បូន Uterus rupture+ការក្លាយរោគ Septicemia+ផ្សេងៗ Other causes)	ស្ត្រីផ្ទៃពោះរំពឹងទុក
២	ការសម្រាលកូនដោយបុគ្គលិកសុខាភិបាលដែលមានការបណ្តុះបណ្តាល	សំរាលកូនធម្មតា+សំរាលមានបញ្ហា (រ៉ះយកកូន Cesarean+ធ្លាក់ឈាម Bleeding+ក្រលាភ្លើង Eclampsia+រំហែកស្បូន Uterus rupture+ការក្លាយរោគ Septicemia+ផ្សេងៗ Other causes)	ស្ត្រីផ្ទៃពោះរំពឹងទុក
៣	ការពិនិត្យផ្ទៃពោះមុនសំរាល ២ដង	ការពិនិត្យលើកទីពីរ	ស្ត្រីផ្ទៃពោះរំពឹងទុក
៤	ការពិនិត្យផ្ទៃពោះមុនសំរាល ៤ដង រឺ ច្រើនជាង ដោយបុគ្គលិកសុខាភិបាល	(ការពិនិត្យលើកទី៤+ការពិនិត្យលើកទី៥+)	ស្ត្រីផ្ទៃពោះរំពឹងទុក
៥	ការសំរាលកូនដោយវះកាត់	ការសំរាលកូនដោយវះ	ស្ត្រីផ្ទៃពោះរំពឹងទុក
៦	ស្ត្រីមានផ្ទៃពោះទទួលថ្នាំបង្ការជំងឺគោតាណូសយ៉ាងតិច ២ដង	ផ្ទៃពោះទទួលថ្នាំបង្ការជំងឺគោតាណូសលើកទីពីរ	ស្ត្រីផ្ទៃពោះរំពឹងទុក
៧	ស្ត្រីមានផ្ទៃពោះបានទទួលគ្រាប់ថ្នាំជាតិដែក / អាស៊ីដហ្វូលីក ៩០គ្រាប់	ចំនួន ស្ត្រីមានផ្ទៃពោះបានទទួលជាតិ ដែក (ជួបលើកទី១ ៦០គ្រាប់+ជួបលើកទី២ ៣០គ្រាប់)	ស្ត្រីផ្ទៃពោះរំពឹងទុក
៨	ស្ត្រីក្រោយសំរាលបានទទួលគ្រាប់ថ្នាំជាតិដែក / អាស៊ីដហ្វូលីក ៤២គ្រាប់	ចំនួន នៃស្ត្រីក្រោយសំរាលបានទទួលគ្រាប់ថ្នាំជាតិដែក / អាស៊ីដហ្វូលីក ៤២គ្រាប់	ស្ត្រីផ្ទៃពោះរំពឹងទុក
៩	ប្រើប្រាស់វិធីពន្យារកំណើតទំនើប	អ្នកកំពុងប្រើប្រាស់បន្ត(ថ្នាំគ្រាប់ (បន្ទះ)+ដួស+ស្រោម+ដាក់កងក្នុងស្បូន+ដាក់កង ក្រោមស្បែក)នៅខែចុងក្រោយ)+វះចងដៃស្បូន+វះចងបំពង់មេជីវិត)	MWRA
១០	នៃកុមារក្រោមអាយុ១ឆ្នាំដែលបានទទួលថ្នាំបង្ការ DPT - HepB3	DPT - HepB3 ចំនួន កុមារ	កុមារអាយុក្រោម១ឆ្នាំ
១១	កុមារអាយុ ៦- ៥៩ ខែបានទទួលគ្រាប់ថ្នាំជីវជាតិអា ២ ដួសក្នុងរយៈ ១២ ខែចុងក្រោយ	(កុមារអាយុ ៦-១១ ខែ+កុមារអាយុ ១២-៥៩ ខែ)	
១២	កុមារអាយុ ១២- ៥៩ ខែបានទទួលថ្នាំទំលាក់ព្រូនរៀងរាល់៦ខែម្តង	កុមារអាយុ ១២-២៣ ខែ (F&M)+កុមារអាយុ ២៤-៥៩ខែ(F&M)	
១៣	នៃកុមារក្រោមអាយុ ១ឆ្នាំ ដែលបានទទួលថ្នាំបង្ការជំងឺកញ្ជ្រើល	Rouvax ចំនួន កុមារ	
១៤	ការពិគ្រោះជំងឺ (ករណីថ្មី) លើកុមារអាយុក្រោម ៥ឆ្នាំ ម្នាក់ក្នុងមួយឆ្នាំ	បញ្ហាសុខភាពករណីថ្មី (0-4ឆ្នាំ F&M)	កុមារអាយុពី ០-៥ ឆ្នាំ
១៥	ចំនួន មណ្ឌលសុខភាពអនុវត្តយុទ្ធសាស្ត្រសមាហរណកម្មព្យាបាលជំងឺកុមារ		

២. លទ្ធផលនៃការផ្តល់សេវាប្រយុទ្ធនឹងជំងឺ

១៦	ចំនួន នៃអ្នកជួកមេរោគអេដស៍កំរិតសកម្មបានទទួលឱសថប្រឆាំងមេរោគអេដស៍ច្រើនមុខ		
១៧	ចំនួន នៃអ្នកជួកមេរោគអេដស៍កំរិតសកម្មបានទទួលឱសថប្រឆាំងមេរោគអេដស៍នៅរស់ក្រោយការព្យាបាលរយៈពេល១២ខែ		
១៨	ចំនួន ស្រាវជ្រាវករណីជំងឺរបេងស្លុតបេកាវិជ្ជមាន (ចំនួន)		
១៩	ចំនួន ជាសះស្បើយនៃការព្យាបាលជំងឺរបេង (ចំនួន)		
២០	ករណីគ្រុនចាញ់ដែលបានព្យាបាលនៅមូលដ្ឋានសុខាភិបាលសាធារណៈក្នុងចំណោមប្រជាជន ១.០០០នាក់	ចំនួន ករណីជំងឺគ្រុនចាញ់ ស្រាល និងធ្ងន់ធ្ងរ (OPD+IPD+ឈឺ+ស្លាប់+F+M)	ចំនួនប្រជាជនសរុប
២១	ស្លាប់ដោយជំងឺគ្រុនឈាមបានរាយការណ៍ដោយសុខាភិបាលសាធារណៈ	ចំនួន ស្លាប់ដោយជំងឺគ្រុនឈាម	ចំនួនប្រជាជនសរុប

៣.លទ្ធផលនៃការផ្តល់សេវាកម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លងនិងបញ្ហាសុខភាពសាធារណៈ

២២	ស្លាប់ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រជាជន ១០០.០០០ នាក់	ចំនួន ស្លាប់ដោយដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍(ប៉ះទង្គិចក្បាល+ក្រៅពីប៉ះទង្គិចក្បាល)	ចំនួនប្រជាជនសរុប
២៣	ជនរងគ្រោះប៉ះទង្គិចក្បាលដោយគ្រោះថ្នាក់ចរាចរណ៍បានសំរាកព្យាបាលនៅមូលដ្ឋានសុខាភិបាល	ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ប៉ះទង្គិចក្បាល	ចំនួនប្រជាជនសរុប
២៤	អ្នកជំងឺលើសឈាមលើមនុស្សពេញវ័យបានទទួលការព្យាបាលនៅមូលដ្ឋាន	IPD ចំនួនជំងឺលើសឈាម អាយុ ចន្លោះ ១៥ ឆ្នាំ និង ធំជាងវីស្មី ៥០ ឆ្នាំ បូកសរុបទាំង ឈឺ និងស្លាប់	ចំនួនប្រជាជនសរុប
២៥	នៃអ្នកជំងឺទឹកនោមផ្អែមលើមនុស្សពេញវ័យបានទទួលការព្យាបាលនៅមូលដ្ឋាន(Only data from 9 NCD clinic)	IPD ចំនួនជំងឺទឹកនោមផ្អែម អាយុ ចន្លោះ ១៥ ឆ្នាំ និង ធំជាងវីស្មី ៥០ ឆ្នាំ បូកសរុបទាំង ឈឺ និងស្លាប់	ចំនួនប្រជាជនសរុប
២៦	ករណីណឺមហារីកមាត់ស្បូនរកឃើញក្នុងចំណោមស្ត្រី ១០០.០០០ នាក់(age over 25 years old)		
២៧	Cataract surgical rate per million population		
២៨	ចំនួន នៃភាពពិការភ្នែក (ចំនួន)		
២៩	ចំនួន ធ្មេញខូចខាត (ធ្មេញពុកបាត់បង់និងធ្មេញមិនបានប៉ះ) ជាមធ្យមលើកុមារក្រោម(from national survey)		
៣០	ករណីថ្មីជំងឺផ្លូវចិត្តដែលបានរាយការណ៍ពីមូលដ្ឋានសុខាភិបាល	ចំនួន ករណីផ្លូវចិត្ត (OPD+IPD+ឈឺ+F+M) មិនបូកបញ្ចូលចំនួនស្លាប់ទេ	
៣១	ប្រេវ៉ាឡង់របស់មនុស្សពេញវ័យមានជម្ងឺទឹកនោមផ្អែម		
៣២	ប្រេវ៉ាឡង់របស់មនុស្សពេញវ័យមានជម្ងឺលើសឈាម		
៣៣	ប្រេវ៉ាឡង់របស់មនុស្សពេញវ័យស្ត្រី និងបុរសដែលបានប្រើប្រាស់ថ្នាំជក់		

៣៤	ចំនួន ករណីអ្នកញៀនថ្នាំថ្មីដែលបានចុះឈ្មោះក្នុងសេវា MMT		
----	---	--	--

៤. លទ្ធផលនៃការពង្រឹងប្រព័ន្ធសុខាភិបាល

៣៥	ចំនួន គ្រែសរុប	ចំនួន គ្រែសរុប មិនបូកបញ្ចូលគ្រែរបេងទេ	
៣៦	ចំនួន ថ្ងៃសំរាកព្យាបាល	ចំនួន ថ្ងៃសំរាកព្យាបាល មិនបញ្ចូលរបេងទេ	
៣៧	ចំនួន នៃឱសថសារវ័ន្ត (ក្នុងចំណោមឱសថ ១៥ មុខក្នុងបញ្ជី) ដែលបានប្រឈមមុខនឹងការដាច់ស្តុកនៅ មណ្ឌលសុខភាព		
៣៨	ការពិគ្រោះជំងឺ (ករណីថ្មី)	ចំនួន ពិគ្រោះជំងឺសរុប-IPD (ករណីថ្មី)	ចំនួនប្រជាជនសរុប
៣៩	ចំនួន នៃការចំណាយថវិកាសុខាភិបាលនៅថ្នាក់ខេត្តធៀបនឹងថវិកាអនុម័ត		

៥. ការក្របដណ្តប់នៃមូលនិធិសមធម៌

៤០	ចំនួន នៃប្រជាជនក្រោមបន្ទាត់ក្រីក្រត្រូវបានការពារដោយមូលនិធិសមធម៌		
៤១	ចំនួន នៃមន្ទីរពេទ្យជាតិអនុវត្តមូលនិធិសមធម៌		
៤២	ចំនួន នៃមន្ទីរពេទ្យបង្អែកអនុវត្តមូលនិធិសមធម៌		
៤៣	ចំនួន នៃមណ្ឌលសុខភាពអនុវត្តមូលនិធិសមធម៌		

៦. ការក្របដណ្តប់នៃការធានារ៉ាប់រងសុខភាពសហគមន៍សង្គម

៤៤	ចំនួន សមាជិកគ្របដណ្តប់ដោយគំរោងធានារ៉ាប់រងសុខភាពសហគមន៍		
៤៥	ចំនួន គ្រួសារគ្របដណ្តប់ដោយគំរោងធានារ៉ាប់រងសុខភាពសហគមន៍		
៤៦	ចំនួន គំរោងធានារ៉ាប់រងសុខភាពសហគមន៍ដែលកំពុងអនុវត្ត		

៧. ចំនួន មូលដ្ឋានសុខាភិបាលអនុវត្តទំនាក់ទំនងរាជសេស

៤៧	ចំនួន នៃមន្ទីរសុខាភិបាលខេត្តទទួលបានព័ត៌មានត្រលប់អំពីប្រព័ន្ធព័ត៌មានពីក្រសួង		
៤៨	ចំនួន នៃកន្លែងលក់ឱសថ(ឱសថស្ថាន-រង....)មានច្បាប់អនុញ្ញាត		
៤៩	ចំនួន នៃសេវាកម្មគ្រប់ប្រភេទមានច្បាប់អនុញ្ញាត		
៥០	ចំនួន មណ្ឌលសុខភាពដែលគ្មានបុគ្គលិកឆ្មប១នាក់		